



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍

ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤



គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖
ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
ឆែកថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់សេះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)២៣ ៦៣៥ ០៨ ០៨
លេខទូរសារ: (៨៥៥)២៣ ៦២៥ ០៧ ០៧



អ៊ីមែល:
ir@ppwsa.com.kh



រោងចក្រផលិតទឹកស្អាត

រោងចក្រផលិតទឹកស្អាតបាក់ខែង របស់រដ្ឋាករទឹកស្អាតភ្នំពេញ
ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣

ក្រោមធម្មនុញ្ញនៃរដ្ឋសម្តេចនាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣

BAKHENG WATER TREATMENT PLANT OF PHNOM PENH WATER SUPPLY AUTHORITY
HIGHLY PRESIDED OVER BY
SAMDECH AKKA MOHA SENA PADEL TECHO HUN SEN PRIME MINISTER OF THE KINGDOM OF CAMBODIA
INAUGURATION CEREMONY ON JUNE 19, 2023




រោងចក្រផលិតទឹកស្អាតបាក់ខែង


ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី១ ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២២	
ទ្រព្យសកម្មសរុប (ពាន់រៀល)	៣.២២៧.៥១៧.៧៦៣	៣.១៥៩.០៦០.៣២៣	២.៦៨៤.១៣៥.៨៧៥	
ចំណូលសរុប (ពាន់រៀល)	១.៧៨៥.៤៧៣.៨២៥	១.៧៦៤.៥៤២.៨៥២	១.៤១១.៩២២.៨២៨	
មូលធនសរុប (ពាន់រៀល)	១.៤៤២.០៤៣.៩៣៨	១.៣៩៤.៥១៧.៤៧១	១.២៧២.២១៣.០៤៧	
លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣	ត្រីមាសទី១ ឆ្នាំ២០២២	
ចំណូលសរុប (ពាន់រៀល)	១០៦.៨១១.៥១៣	៨៣.០១១.៦១៣	៨២.០២០.០១០	
ចំណេញមុនបង់ពន្ធប្រាក់ចំណូល (ពាន់រៀល)	៦២.៨២១.៣៣៩	៤១.៧៤១.៦៥០	៤០.៦៨៦.២៦៩	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥	៣០.២៩១.៧៤៩	
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥	៣០.២៩១.៧៤៩	
អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី១ ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២២	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	២,៨២	២,៦០	២,២១
	អនុបាតចរន្តលឿន (ចំនួនដង)	១,៥១	១,៥១	១,៤៦
		ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣	ត្រីមាសទី១ ឆ្នាំ២០២២
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	១,៦៣	១,៤១	១,២៨
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	៣,៦៧	២,៩៨	២,៥៧
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៤២,៣៣	៣២,៣៧	៣៩,០៦
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៤៨,៧៧	៤៦,២៧	៣៦,៩៣
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	៥៩៨,៩៥	៤៤១,៦៣	៣៤៨,២៩
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)	២៤,៥៥	២២,៨២	៣៩,១៥	


ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ស៊ីម ស៊ីថា
 រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 ប្រធានក្រុមប្រឹក្សានិទាន



ឯកឧត្តម ច្បុន នារ៉ូ
 ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
 ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សានិទាន



ឯកឧត្តម ម៉ឺ ចាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សានិទាន



លោក ច្បុន ចាន់
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សានិទាន



លោក ម៉ា នុរ៉ាវីន
 តំណាងនិយោជិត
 រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សានិទាន



លោក ណារី ចន្ទី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សានិទាន



លោក ស្រេង សំឡឹក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សានិទាន

សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម ស៊ីថា
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ

“ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជន ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់ទីក្រុងទាំងពីរ។ ”

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ រ.ទ.ស.ភ បានទទួលចំណូលសរុប ១០៦.៨១១.៥១៣.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ៦២.៨២១.៣៣៩.០០០រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ៥២.០៩២.៤២៩.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) គឺ ៥៩៨,៩៥រៀល។

រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទ ដើម្បីកាត់បន្ថយថ្លៃដើមទឹកប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលបានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ យើងបានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតប្រវែង ១៨០.៨១១,៤៣ម៉ែត្រ, ផលិតទឹកស្អាតបានចំនួន ៧៦.៦៣៧.១៦៤ម^៣, កំណើនអតិថិជនក្នុងគ្រាមានចំនួន ៧.៣២០បណ្តាញ, ក្នុងនោះអតិថិជនចំណូលទាបចំនួន ៩៥៩បណ្តាញ, ហើយអត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិត ៩,៧៥%។

ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

ក. លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨ អាណត្តិទី៨

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ក បានបើកសម័យប្រជុំលើកទី៨ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០ព្រឹក នៅស្នាក់ការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានរបៀបវារៈដូចខាងក្រោម ៖

១) សំណើសុំពិនិត្យ-អនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២៣ និងគោលការណ៍បែងចែកប្រាក់ចំណេញ និងបែងចែកភាគលាភដល់ភាគហ៊ុនិកឆ្នាំ២០២៣

ក្រុមប្រឹក្សាភិបាលបានអនុម័ត ៖

១. ឯកភាពជាឯកច្ឆន្ទលើសំណើសុំបែងចែកប្រាក់ចំណេញឆ្នាំ២០២៣ ដូចខាងក្រោម៖

- ថ្លៃសរសើរមន្ត្រី-និយោជិត (បីខែ) : ១០.៦៩៦.៣៧៦.០០០រៀល
- មូលនិធិបម្រើផលប្រយោជន៍សង្គម (៥%) : ៦.៧៩៧.១៣៣.០០០រៀល
- បម្រុងតាមច្បាប់ (៥%) : ៦.៣៣០.៤៧៩.១០០រៀល
- បម្រុងដោយសេរី (៥%) : ៦.៣៣០.៤៧៩.១០០រៀល

២. ឯកភាពជាឯកច្ឆន្ទលើប្រាក់ចំណេញរក្សាទុក : ១០៩.៣៨២.៥៣២.៧៥០រៀល

៣. ភាគលាភសរុបដែលត្រូវបែងចែក : ៣០.៤៤០.៦០៦.៧០០រៀល

ក្នុងនោះទឹកប្រាក់ចំនួន៤.៥៦៦.០៩១.២៥០រៀល ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ចំនួន២៥.៨៧៤.៥១៥.៤៥០រៀល ជាភាគលាភរបស់រដ្ឋដែលតំណាងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានលើកលែងតាមរយៈលិខិតលេខ៦៥៨១ សហវ.អសប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

- ទិន្នផលភាគលាភ : ៤,៨២%
- ចំនួនភាគលាភក្នុងមួយភាគហ៊ុន : ៣៥០រៀល/ភាគហ៊ុន
- អនុបាតនៃការបែងចែកភាគលាភ : ៣,៦១%
- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកត្រូវទទួលបានភាគលាភ : ៧ មិថុនា ២០២៤
- កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

២) សំណើសុំគោលការណ៍លុបចេញពីបញ្ជីនូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធានធនសន្និធិបរិក្ខារដែលមិនប្រើប្រាស់ខូចបាត់បង់គុណភាពក្នុងឆ្នាំ២០២៣ ដើម្បីស្នើសុំគោលការណ៍ជម្រះចេញពីបញ្ជីទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល បានអនុម័តលើរបៀបវារៈនេះ ទៅពិភាក្សាគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញ ព្រមទាំងបានណែនាំឱ្យ រ.ទ.ស.ក ធ្វើលិខិតស្នើសុំគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើរបៀបវារៈនេះជាមុនសិន។

៣) សំណើសុំពិនិត្យ-អនុម័តលើពិធីមហាសន្និបាតភាគហ៊ុនិកលើកទី១២

ក្រុមប្រឹក្សាភិបាល បានអនុម័ត-ឯកភាព ៖

១. យកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធពិធីមហាសន្និបាតភាគហ៊ុនិកលើកទី១២ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទកំណត់ទុកសម្រាប់ការចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១២។

២. មហាសន្និបាតភាគហ៊ុនិកលើកទី១២ ត្រូវប្រារព្ធធ្វើនៅស្នាក់ការ រ.ទ.ស.ក និងតាមប្រព័ន្ធអនឡាញ (Online) ហើយការបោះឆ្នោតនឹងរៀបចំតាមប្រព័ន្ធអនឡាញ (Online) ។

- ៣. មហាសន្និបាតចាប់ផ្តើមពីម៉ោង៨:០០ព្រឹក ដោយគ្រោងរៀបចំឱ្យមានរបៀបវារៈដូចខាងក្រោម៖
 - ចុះវត្តមាន
 - ប្រកាសហេតុ

- បទបង្ហាញស្តីពីលទ្ធផលអាជីវកម្មឆ្នាំ២០២៣ និងទិសដៅអាជីវកម្មឆ្នាំ២០២៤ របស់សហគ្រាស រួមទាំងសំណួរ-ចម្លើយ
- ការបោះឆ្នោតអនុម័តលើការបែងចែកភាគលាភជូនភាគហ៊ុនិក និងលាភការរបស់ក្រុមប្រឹក្សាភិបាល
- មតិបញ្ចប់ និងសេចក្តីថ្លែងអំណរគុណរបស់ប្រធានគណៈអធិបតី

៤. ប្រគល់ភារកិច្ចធ្វើបទបង្ហាញស្តីពីលទ្ធផលអាជីវកម្មឆ្នាំ២០២៣ និងទិសដៅអាជីវកម្មឆ្នាំ២០២៤ របស់សហគ្រាស ជូនអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច (លោក ដេង ប៉ូលីវ៉ែន) ។

៥. ផ្ទេរសិទ្ធិជូនឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ រ.ទ.ស.ភ ក្នុងការរៀបចំដំណើរការមហាសន្និបាតភាគហ៊ុនិកលើកទី១២ និងអនុញ្ញាតឱ្យ រ.ទ.ស.ភ ធ្វើសេចក្តីសម្រេចផ្ទេរសិទ្ធិនេះ ដោយយោងស្មារតីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨ នេះ។

៤) សំណើសុំពិនិត្យ-សម្រេចលើនីតិវិធីក្នុងការទទួលយកអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន ព្រៃគុបខនស្រ្តាក់សិន នៅសង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់ និងសង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រប់គ្រង

ក្រុមប្រឹក្សាភិបាល បានផ្តល់អនុសាសន៍ណែនាំដល់ រ.ទ.ស.ភ ដូចខាងក្រោម ៖

១. ត្រូវរៀបចំធ្វើការសិក្សា វិភាគសេដ្ឋកិច្ច និងវាយតម្លៃឱ្យបានស៊ីជម្រៅអំពីស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ព្រៃគុបខនស្រ្តាក់សិន ផ្អែកលើជម្រើសទី២ ដោយប្រៀបធៀបនឹងជម្រើសទី១ ព្រមទាំងរំលេចអំពីផលប៉ះពាល់ដែលអាចកើតមាន និងផែនការវិនិយោគពង្រីកបន្ថែម ដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័តក្នុងកិច្ចប្រជុំលើកក្រោយ មុននឹងគោរពរាយការណ៍ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្នើសុំការសម្រេច។
២. ចំពោះមុខ ត្រូវធ្វើលិខិតគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការងារនេះជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីក្រសួងឆ្លើយតបជាបឋមទៅរដ្ឋបាលរាជធានីភ្នំពេញ។

៥) សំណើសុំផ្តល់អនុសាសន៍ណែនាំលើការជ្រើសរើសនិយោជិតឱ្យចូលបម្រើការងារនៅសវនកម្មផ្ទៃក្នុង នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក្រុមប្រឹក្សាភិបាល បានគាំទ្រទាំងស្រុងទៅលើសំណើរបស់លោកអភិបាលឯករាជ្យ ក្នុងការចូលរួមជួយ រ.ទ.ស.ភ ជ្រើសរើសនិយោជិតដែលមានលក្ខណៈសម្បត្តិ និងអត្ថប្រយោជន៍ ព្រមទាំងមានសមត្ថភាពជំនាញពិតប្រាកដ មកបម្រើការងារនៅសវនកម្មផ្ទៃក្នុង។

៦) របាយការណ៍ស្តីពីលទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងដំណាច់ឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២៤
 ក្រុមប្រឹក្សាភិបាល បានឯកភាពលើរបាយការណ៍ស្តីពីកិច្ចលទ្ធកម្មអនុវត្តក្នុងដំណាច់ឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២៤។

៧) របាយការណ៍ស្តីពីមូលនិធិបម្រើផលប្រយោជន៍សង្គមចុងឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២៤ និងសំណើសុំពិនិត្យ-អនុម័តលើចំណាយចំនួន៣គម្រោង
 ក្រុមប្រឹក្សាភិបាលបានឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមចុងឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបានឯកភាពលើគម្រោងចំណាយទាំង៣សំណើ។

៨) របាយការណ៍ស្តីពីវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងគម្រោងបុរីម៉ែន ដានី ទាំង១៣ទីតាំង
 ក្រុមប្រឹក្សាភិបាល បានអនុម័ត ៖

១. ឯកភាពជាគោលការណ៍ឱ្យ រ.ទ.ស.ភ ប្រើប្រាស់ថវិកាមូលនិធិបម្រើផលប្រយោជន៍សង្គមដើម្បី បំពេញបង្គាប់ ថ្លៃវិនិយោគក្នុងការរៀបចំបណ្តាញចែកចាយនៅក្នុងបុរី ម៉ែន ដានី សម្រាប់ទីតាំងគម្រោងទី១០, គម្រោងទី១៤ ខាងជើង និងគម្រោងទី២២ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលមិនទាន់ចូលរួមបង់វិនិយោគ ធ្វើការទូទាត់សងមក រ.ទ.ស.ភ វិញ នៅពេលស្នើសុំតបណ្តាញទឹក។ លើសពីនេះ រ.ទ.ស.ភ ត្រូវមានកិច្ចសន្យាច្បាស់លាស់

ជាមួយតំណាងនៅតាមទីតាំងគម្រោងនីមួយៗ ដោយក្នុងនោះត្រូវមានចែងនូវប្រការដែល
តម្រូវឱ្យអ្នកតំណាង ផ្តល់កិច្ចសហការក្នុងការជូនដំណឹង និងការបញ្ជាក់មក រ.ទ.ស.ភ នៅ
ពេលមានការស្នើសុំតបណ្តាញទឹកពីប្រជាពលរដ្ឋម្ចាស់ផ្ទះដែលមិនបានបង់វិនិយោគទាំងនោះ។
២. ឯកភាពឱ្យបញ្ជូលទៅក្នុងគណនីចំណូលផ្សេងៗរបស់ រ.ទ.ស.ភ នូវទឹកប្រាក់សំណង
ដែលទទួលបានពីប្រជាពលរដ្ឋម្ចាស់ផ្ទះដែលមិនបានចូលរួមបង់ថ្លៃវិនិយោគខាងលើ។

៩) របាយការណ៍ស្តីពីវឌ្ឍនភាពនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣

ក្រុមប្រឹក្សាភិបាល បានឯកភាពទទួលជ្រាបជាបាយការណ៍។

១០) ផ្សេងៗ - សំណើសុំពិនិត្យ-សម្រេចលើរបៀបវារៈប្រជុំវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ (ប្រជុំលើកទី៩)
អាណត្តិទី៨

ក្រុមប្រឹក្សាភិបាលបានអនុម័តយកព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទសម្រាប់
រៀបចំប្រជុំវិសាមញ្ញលើកទី១ របស់ខ្លួន ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖

១. សំណើសុំគោលការណ៍លុបចេញពីបញ្ជីនូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធាន
ធនសន្និធិបរិក្ខារ ដែលមិនប្រើប្រាស់ខូចបាត់បង់គុណភាពក្នុងឆ្នាំ២០២៣ ដើម្បីស្នើសុំ
គោលការណ៍ជម្រះចេញពីបញ្ជីទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. របាយការណ៍ស្តីពីលទ្ធផលការងារត្រីមាសទី១ និងផែនការត្រីមាសទី២ ឆ្នាំ២០២៤
៣. របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី១ ឆ្នាំ២០២៤
៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងារសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិត
៦.០០០ម^៣/ថ្ងៃ
៥. ផ្សេងៗ

ខ. លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៨ វិសាមញ្ញលើកទី១ ឆ្នាំ២០២៤ (កិច្ចប្រជុំលើកទី៩)

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ភ បានបើកសម័យប្រជុំ
វិសាមញ្ញលើកទី១ ឆ្នាំ២០២៤ (ប្រជុំលើកទី៩) នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០ព្រឹក នៅស្នាក់ការ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (បន្ទប់ប្រជុំថ្មីរបស់ក្រុមប្រឹក្សាភិបាល) ដែលមានរបៀបវារៈដូចខាងក្រោម ៖

១) សំណើសុំគោលការណ៍លុបចេញពីបញ្ជីនូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធានធនសន្និធិ
បរិក្ខារ ដែលមិនប្រើប្រាស់ខូចបាត់បង់គុណភាពក្នុងឆ្នាំ២០២៣ ដើម្បីស្នើសុំគោលការណ៍ជម្រះចេញពី
បញ្ជីទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល បានឯកភាពជាគោលការណ៍ឱ្យជម្រះចេញពីបញ្ជីតាមសំណើ និងស្នើសុំ
ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើការវាយតម្លៃ និងប្រកាសលក់ឡាយឡង តាមនីតិវិធីជាធរមាន។

២) របាយការណ៍ស្តីពីលទ្ធផលការងារត្រីមាសទី១ និងផែនការត្រីមាសទី២ ឆ្នាំ២០២៤

ក្រុមប្រឹក្សាភិបាល បានឯកភាពទាំងស្រុងលើរបាយការណ៍ស្តីពីលទ្ធផលការងារត្រីមាសទី១
ឆ្នាំ២០២៤ និងផែនការត្រីមាសទី២ ឆ្នាំ២០២៤។

៣) របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី១ ឆ្នាំ២០២៤

ក្រុមប្រឹក្សាភិបាល បានឯកភាពទទួលជ្រាបជាបាយការណ៍ ព្រមទាំងស្នើឱ្យ រ.ទ.ស.ភ អនុវត្ត
តាមអនុសាសន៍ណែនាំដែលបានលើកឡើងខាងលើ។

៤) របាយការណ៍ស្តីពីវឌ្ឍនភាពការងារសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិត៦.០០០ម^៣/ថ្ងៃ
ក្រុមប្រឹក្សាភិបាល បានទទួលជ្រាបរួចហើយ ក្នុងរបៀបវារៈទី២ ខាងលើ។

៥) ផ្សេងៗ

ក្រុមប្រឹក្សាភិបាល បានអនុម័តយករសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ
សម្រាប់ប្រជុំវិសាមញ្ញលើកទី២ ឆ្នាំ២០២៤ របស់ខ្លួន ដើម្បីពិភាក្សាទៅលើរបៀបវារៈស្តីពីសំណើសុំ
ពិនិត្យ-អនុម័តតែងតាំងបុគ្គលិកជាន់ខ្ពស់។

រ.ទ.ស.ភ មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយ
នឹងការពង្រីកសមត្ថភាពប្រព្រឹត្តិកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាក្សា
អត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ យើងគ្រោងផលិតទឹកស្អាត ៧៦.៦២៧.៥៥០ម^៣ ជាមួយនឹងការពង្រីក
បណ្តាញចែកចាយទឹកបន្ថែម ១៦១.៩៤៤ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១៣.៣៣០.៨៤៣.០០០រៀល និង
ចំណាយសរុបចំនួន ៧១.២៤៦.៥៨៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល
ទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងនូវសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួង
ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តកម្មលរបត្រកម្ពុជា
ផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះ រ.ទ.ស.ភ ។

យើងក៏មានមោទកភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់ រ.ទ.ស.ភ ដែល
បានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឱ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃ ពុធ ៤កើត ខែ តិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៤



ក្រុមប្រឹក្សាភិបាល

ស៊ឹម ស៊ីថា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	២
ខ- រចនាសម្ព័ន្ធចំណូល	៤
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៥
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៧
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១១
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១២
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១២
ង- ផលប៉ះពាល់នៃអតិផរណា	១២
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៣
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៣

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អគ្គសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ២២២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុំ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបបទស្រាវជ្រាវជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៥.០១៥.០០០	១៤.៨០៩.៦៤៩	៩៩
រោងចក្រជ្រោយចង្វារ	១៣.១៩៥.០០០	១៤.៤១៦.៤៨០	១០៩
រោងចក្រចំការមន	៥.០៣៤.០០០	៤.៥៧៧.៧៣៦	៩១
រោងចក្រនិរោធ	២៤.០៨៦.០០០	២៣.៦២៣.៨៨០	៩៨
រោងចក្របាក់ខែង	១៧.៦៥៤.០០០	១៨.៩៣៣.៥៩៧	១០៧
រោងចក្រម្តេច	១៣១.៩៥០	១៣២.៣៥២	១០០
រោងចក្រត្បូងឃ្មុំ	៩១.០០០	១៤៣.៤៧០	១៥៨
សរុប	៧៥.២០៦.៩៥០	៧៦.៦៣៧.១៦៤	១០២

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ បាក់ខែង	រោងចក្រ ម្តេច	រោងចក្រ ត្បូងឃ្មុំ	បណ្តាញ ចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៤៤	០,១៥	០,១៥	០,២៩	០,០៨	០,២៦	០,៤៧	០,២៤
តម្លៃប៉េអាស់	pH	៦,៥ - ៨,៥	៧,៥៤	៧,៧៥	៧,៦៣	៧,៤៧	៧,៧៧	៧,១៣	៧,៤១	៧,២៩
ក្លរូសេរី	mg/l	០,១ - ១	១,៦៦	១,២២	១,១៨	១,៣៥	១,០៥	១,៣៣	១,០៣	១,២០
ក្លរូសរុប	mg/l	<២	១,៨៩	១,៣៦	១,៣៤	១,៥៣	១,១៣	១,៤៧	១,២០	១,៣៨
មេរោគកូលីហ្វរម	cfu/100ml	០	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិតប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

ទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានអត្រា ៩,៧៥% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។


អត្រាទឹកបាត់បង់ចាប់ពីឆ្នាំ២០០៥ ដល់ត្រីមាសទី១ ឆ្នាំ២០២៤ (គិតជាភាគរយ)



ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនចំណូលទាបក្នុងត្រីមាសបណ្តាឆ្នាំនីមួយៗ




ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២០ (ចំនួនបណ្តាញ)	២០២១ (ចំនួនបណ្តាញ)	២០២២ (ចំនួនបណ្តាញ)	២០២៣ (ចំនួនបណ្តាញ)	ត្រីមាសទី១ ឆ្នាំ២០២៤ (ចំនួនបណ្តាញ)	(ភាគរយ)
ជីវភាព	៣៣៣.០៩៩	៣៥០.៤៦៣	៣៦០.៩៤៨	៣៨១.៧៥២	៣៨៧.៦០០	៧៩,៧៩
អាជីវកម្ម	៦៨.១៣៦	៧៤.៣៤៤	៨៣.៨៧៤	៨៩.៧០២	៩១.៤៨២	១៨,៨៣
អង្គការរដ្ឋ	៧៤៤	៨២៣	៩១៣	៩១៨	៩២៨	០,១៩១០
អ្នកលក់ទឹក	១០	១១	៩	៦	៦	០,០០១២
តំណាងចែកចាយ	១៤	១៦	៥	៣	៣	០,០០០៦
Standpipe	១៧	១៦	១៦	១៤	១៣	០,០០២៧
បន្ទប់ជួល	៥.៧៥៩	៥.៧២៨	៥.៧៨៩	៥.៧៤៦	៥.៧៣២	១,១៨
សរុប	៤០៧.៧៧៩	៤៣១.៤០១	៤៥១.៥៥៤	៤៧៨.១៨១	៤៨៥.៧៦៨	

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤: ១.៤០៧រូប (ស្រី: ២៤១រូប)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី១ ឆ្នាំ២០២៤		ត្រីមាសទី១ ឆ្នាំ២០២៣		ត្រីមាសទី១ ឆ្នាំ២០២២	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៩៤.៦៦៣.២៥២	៨៨,៦៣	៧៣.៧៤២.៥៥៥	៨៨,៨៤	៦៩.១៣២.១២៧	៨៤,២៩
២	កម្រៃពីសេវាសាងសង់	២.១៩៤.៨២៧	២,០៥	៦.៨២៥.២១៩	៨,២២	៣.៨១៦.៥៥៧	៤,៦៥
៣	ចំណូលពីការប្តូររូបិយបណ្ណ-សុទ្ធ	១.០៥០.៦៧០	០,៩៨	-	-	-	-
៤	ចំណូលផ្សេងៗ	៨.៩០២.៧៦៤	៨,៣៤	២.៤៤៣.៨៣៩	២,៩៤	៩.០៧១.៣២៦	១១,០៦
	ចំណូលសរុប	១០៦.៨១១.៥១៣		៨៣.០១១.៦១៣		៨២.០២០.០១០	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានប្រកាសពីការពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

ត្រូវបានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ ១

ផ្នែកទី៤: ការវិនិយោគ និងការវិនិយោគរបស់គណៈក្រុមក្រុង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ក មានចំណូលប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាជំនួស និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ក បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។

- ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងរដ្ឋនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ក។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គការបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ក មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	(ក)	(ខ)	(ក-ខ)	(ក-ខ)/ខ*១០០
ចំណូលសរុប	១០៦.៨១១.៥១៣	៨៣.០១១.៦១៣	២៣.៧៩៩.៩០០	២៨,៦៧

រ.ទ.ស.ក មានចំណូលសរុប ១០៦.៨១១.៥១៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ៨៣.០១១.៦១៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ២៣.៧៩៩.៩០០.០០០រៀល ស្មើនឹង ២៨,៦៧%។ យើងបានឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណូលនេះដោយសារចំណូលពីការលក់បានកើនឡើង ២០.៩២០.៦៩៧.០០០រៀល ស្មើនឹង ២៨,៣៧% និងចំណូលផ្សេងៗបានកើនឡើង ៦.៨៧៩.៩០០រៀល ស្មើនឹង ២៦៤,២៩%។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៤	ភាគរយ	ត្រីមាសទី១ ឆ្នាំ២០២៣	ភាគរយ
	(ពាន់រៀល)		(ពាន់រៀល)	
ចំណូលថ្លៃលក់	៩៤.៦៦៣.២៥២	៨៨,៦៣	៧៣.៧៤២.៥៥៥	៨៨,៨៤
ចំណូលពីសេវាសាងសង់	២.១៩៤.៨២៧	២,០៥	៦.៨២៥.២១៩	៨,២២
ចំណូលពីការប្តូររូបិយប័ណ្ណ-សុទ្ធ	១.០៥០.៦៧០	០,៩៨	-	-
ចំណូលផ្សេងៗ	៨.៩៥២.៧៦៤	៨,៣៤	២.៤៤៣.៨៣៩	២,៩៤
ចំណូលសរុប	១០៦.៨១១.៥១៣		៨៣.០១១.៦១៣	

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៤		ត្រីមាសទី១ ឆ្នាំ២០២៣		បម្រែបម្រួល		ភាគរយ
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	៣៥.៣២៩.១៨៥	៣៥.១៩៥.៧៧៧	២៧.២០៩.៤៤៤	២៦.៥២៣.៧៧៩	៨.១១៩.៧៤១	៨.៦៧១.៩៩៨	៣២,៧០%
អាជីវកម្ម	២៦.៨៨៦.៣៤០	៤៥.៣៨៦.៣២៣	២១.៤៤៧.៣៣២	៣៥.៦៤៦.៧៩៨	៥.៤៣៩.០០៨	៩.៧៣៩.៥២៥	២៧,៣២%
គ្រឹះស្ថានសាធារណៈ	២.៧២២.៨៥៦	៦.៨០៧.១៤០	២.១២៧.៦១៨	៥.៦៨៥.៥៨២	៥៩៥.២២៨	១.១២១.៥៥៨	១៩,៧៣%
តំណាងចែកចាយ និងបន្ទប់ជួល	៤.២២៦.៦៦០	៣.០០៤.៤១៨	៣.៣៥៣.៤១៦	២.៣៤៧.៣៩១	៨៧៣.២២៤	៦៥៧.០២៧	២៧,៩៩%

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ៣៥.១៩៥.៧៧៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ២៦.៥២៣.៧៧៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ៨.៦៧១.៩៩៨.០០០រៀល ស្មើនឹង ៣២,៧០%។ យើងឃើញថាការកើនឡើងនេះដោយសារអតិថិជនបានកើនឡើងចំនួន ២១.៣១៥បណ្តាញ ពី ៣៦៦.៩៩៧បណ្តាញ ទៅ ៣៨៨.៣១២បណ្តាញ បរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានកើនឡើងចំនួន ៥,១៩ម^៣ ពី ២៥,១៤ម^៣ ទៅ ៣០,៣៣ម^៣ និងថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ២១,៤២រៀល/ម^៣ ពី ៩៧៤,៨០រៀល/ម^៣ ទៅ ៩៩៦,២២រៀល/ម^៣ ។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤៥.៣៨៦.៣២៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ៣៥.៦៤៦.៧៩៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ៩.៧៣៩.៥២៥.០០០រៀល ស្មើនឹង ២៧,៣២%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើង ៤.៥០៤បណ្តាញ ពី ៨៥.១៨០បណ្តាញ ទៅ ៨៩.៦៨៤បណ្តាញ បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ១៤,៦៨ម^៣ ពី ៨៥,២៥ម^៣ ទៅ ៩៩,៩៣ម^៣ និងថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ២៦,០២រៀល/ម^៣ ពី ១.៦៦២,០៦រៀល/ម^៣ ទៅ ១.៦៨៨,០៨រៀល/ម^៣ ។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គការរដ្ឋចំនួន ៦.៨០៧.១៤០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ៥.៦៨៥.៥៨២.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.១២១.៥៥៨.០០០រៀល ស្មើនឹង ១៩,៧៣%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ៦៧បណ្តាញ ពី ៩២២បណ្តាញ ទៅ ៩៨៩បណ្តាញ បរិមាណប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានកើនឡើងចំនួន ២៣១,៨៣ម^៣ ពី ៦៨៥,៨៩ម^៣ ទៅ ៩១៧,៧១ម^៣ និងថ្លៃលក់ទឹកជាមធ្យមថេរ ២,៥០០រៀល/ម^៣។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ / បន្ទប់ជួលចំនួន ៣.០០៤.៤១៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ២.៣៤៧.៣៩១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ៦៥៧.០២៧.០០០រៀល ស្មើនឹង ២៧,៩៩%។ យើងឃើញថាការកើនឡើងនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ២៦,៧៣ម^៣ ពី ១៦៥,៩៦ម^៣ ទៅ ១៩២,៦៩ម^៣ និងមានថ្លៃលក់ទឹកជាមធ្យមកើនឡើងចំនួន ១០,៨៣រៀល/ម^៣ ពី ៧០០រៀល/ម^៣ ទៅ ៧១០,៨៣រៀល/ម^៣។ ដោយឡែក អតិថិជនបានចំណុះចំនួន ៥០បណ្តាញ ពី ៥.៨១០បណ្តាញ មកត្រឹម ៥.៧៦០បណ្តាញ។

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៤ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៣ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	១០៦.៨១១.៥១៣	៨៣.០១១.៦១៣	២៣.៧៩៩.៩០០	២៨,៦៧
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(១៩.៨៤៦.៤៥៤)	(១៨.៤៥៧.០៩០)	(១.៣៨៩.៣៦៤)	៧,៥៣
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យអរូបិយ	(១៤.៧៦៥.០៣១)	(១៥.១១៧.៩៥៤)	៣៥២.៩២៣	(២,៣៣)
ចំណាយថ្លៃភ្លើង	(១២.៤០៩.០១៨)	(៨.៩៥៣.២២០)	(៣.៤៥៥.៧៩៨)	៣៨,៦០
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៤.២៤៤.៩៩៧)	(៣.៣៨១.០៧៨)	(៨៦៣.៩១៩)	២៥,៥៥
ចំណាយសេវាសាងសង់	(១.៨២៦.៣៦២)	(៣.២០៤.៧៦៤)	១.៣៧៨.៤០២	(៤៣,០១)
ចំណូលហិរញ្ញវត្ថុ	១៩.៤៤៤.៩៥៤	១៦.០៤៨.៦៨៩	៣.៣៩៦.២៦៥	២១,១៦
ចំណាយហិរញ្ញវត្ថុ	(១.៨៤១.៦២៥)	(១.១៧៧.៤៨៣)	(៦៦៤.១៤២)	៥៦,៤០
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៦២.៨២១.៣៣៩	៤១.៧៤១.៦៥០	២១.០៧៩.៦៨៩	៥០,៥០

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៦២.៨២១.៣៣៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ៤១.៧៤១.៦៥០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់កើនឡើងចំនួន ២១.០៧៩.៦៨៩.០០០រៀល ស្មើនឹង ៥០,៥០%។ យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញដោយសារចំណាយលើការសាងសង់ថយចុះ ១.៣៧៨.៤០២.០០០រៀល ស្មើនឹង ៤៣,០១% និងចំណូលហិរញ្ញវត្ថុបានកើនឡើង ៣.៣៩៦.២៦៥.០០០រៀល ស្មើនឹង ២១,១៦%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	គ	ឃ	គ - ឃ	(គ-ឃ)/ឃ*១០០
ចំណេញមុនបង់ពន្ធ (ក)	៦២.៨២១.៣៣៩	៤១.៧៤១.៦៥០	២១.០៧៩.៦៨៩	៥០,៥០
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(១០.៧២៨.៩១០)	(៣.៣៣១.២៦៥)	(៧.៣៩៧.៦៤៥)	២២២,០៧
ចំណេញក្នុងការិយបរិច្ឆេទ	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥	១៣.៦៨២.០៤៤	៣៥,៦២
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥	១៣.៦៨២.០៤៤	៣៥,៦២
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១៧,០៨%	៧,៩៨%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៥២.០៩២.៤២៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ និង ៣៨.៤១០.៣៨៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលទឹកប្រាក់នេះមានកើនឡើងប្រមាណ ១៣.៦៨២.០៤៤.០០០រៀល ស្មើនឹង ៣៥,៦២%។ យើងឃើញថាមូលហេតុចម្បងនៃកើនឡើងចំណេញក្នុងការិយបរិច្ឆេទនេះដោយសារចំណូលពីការលក់បានកើនឡើង ២០.៩២០.៦៩៧.០០០រៀល ស្មើនឹង ២៨,៣៧% រួមទាំងចំណូលផ្សេងៗបានកើនឡើង ៦.៤៥៨.៩២៥.០០០រៀល ស្មើនឹង ២៦,៤២% និងចំណាយលើការសាងសង់បានថយចុះ ១.៣៧៨.៤០២.០០០រៀល ស្មើនឹង ៤៣,០១% ព្រមទាំងចំណូលហិរញ្ញវត្ថុបានកើនឡើង ៣.៣៩៧.៦៤៥.០០០រៀល ស្មើនឹង ២១,១៦%។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ព្រមទាំងស្ថានភាពមិនប្រាកដប្រជាដែលនយោបាយសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រដូចខាងក្រោម៖

- អត្រាទឹកបាត់បង់៖ រ.ទ.ស.ភ បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់នៅត្រឹម ៩,៧៥% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ។ ការរក្សាបានអត្រាទឹកបាត់បង់នៅត្រឹមកម្រិតនេះជាកត្តាចម្បងដែលធ្វើឱ្យរ.ទ.ស.ភ មានចីរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍ សហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។
- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។
- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គការបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារៈ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្កើតក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលហាក់មាននិន្នាការថយចុះ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកមធ្យមល្អប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំបូងទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ នឹងបានដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិត ៦.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅត្រីមាសទី២ ឆ្នាំ២០២៤ និងរោងចក្រផលិតទឹកស្អាតតាខ្មៅដែលមានសមត្ថភាពផលិត ៣០.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែងហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៨៨,៦៣% នៃចំណូលសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ទីក្រុងតាខ្មៅផងដែរ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាការប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រតិបត្តិការប្រទេសត្រូវបានប្តូរទៅជាប្រតិបត្តិការគោលតាមអត្រាការប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណប្រទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀលដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាការប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល


ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញ។

ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្អុយក្រុងភ្នំពេញ

ថ្ងៃពុធ ៤ កើត ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤
បានអាន និងឯកភាព 

ហត្ថលេខា
ស៊ឹម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃពុធ ៤ កើត ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤
បានអាន និងឯកភាព 

ហត្ថលេខា
ឡុង ណារ៉ូ
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗសង្ខេប	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៧ - ៨
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	៩ - ២១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបសម្រាប់រយៈពេលបញ្ចប់៣ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល 


អ៊ូង ណារ៉ូ
អគ្គនាយក


អេង ផុលីនេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច


ស៊ីម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ...សុក្រ... ៧ ខែ... ឆ្នាំ... ព.ស ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០២៤

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបសម្រាប់រយៈពេលបញ្ចប់ ៣ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (“ត្រូវបានគេហៅថាជាព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន រួមមានការចោទសួរឬក្តីលើកដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗ ដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន នោះទេ។



ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
រាជធានីភ្នំពេញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៥៦៩.១៨៥.៣១៥	២.៤៩៥.៤៣៦.៣១២
ទ្រព្យអរូបី		១០.០៤១.៥០១	១០.៤៦៣.០៧៤
		<u>២.៥៧៩.២២៦.៨១៦</u>	<u>២.៥០៥.៨៩៩.៣៨៦</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		២៨៨.៦៤៣.៧៣៣	៣១៨.៧៤៦.៥៩២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៤៧.៨៩៧.០៩៧	២៧.៩៨០.២៣៦
កិច្ចសន្យាទ្រព្យសកម្ម	១០	១៦៦.៥៩៦.៥៩៣	១៥៥.៥០១.២៥៥
ឥណទានផ្តល់ឱ្យបុគ្គលិក		៨.២១៧.៥២៥	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៥	១២២.០២៥.៨១៣	១២៧.៣១៦.០០៣
សមតុល្យសាច់ប្រាក់ និងធនាគារ		១៤.៩១០.១៨៦	១៥.៦៦០.២០០
		<u>៦៤៨.២៩០.៩៤៧</u>	<u>៦៥៣.១៦០.៩៣៧</u>
ទ្រព្យសកម្មសរុប		<u>៣.២២៧.៥១៧.៧៦៣</u>	<u>៣.១៥៩.០៦០.៣២៣</u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧៦៩.១៩២.៤០២	៦៤៧.១៤៨.៧៨២
ចំណេញរក្សាទុក		៥២.០៩២.៤២៩	១២៦.៦០៩.៥៨២
		<u>១.៤៤២.០៤៣.៩៣៨</u>	<u>១.៣៩៤.៥១៧.៤៧១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	១.៣០៩.០១៤.៤៧៤	១.២៩៦.៤៦៤.៩៥៦
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧៣.៦៦០.២៦៨	៧៤.១៦២.៧៤៦
បំណុលពន្ធពន្យារ		៨៥.៧៣៥.៨១១	៨១.៩៤៦.៨៥៨
គណនីត្រូវបង់ផ្សេងៗ	៩	៨៤.៥៨០.១៦១	៨៧.៩០៣.៧៣២
		<u>១.៥៥២.៩៩០.៧១៤</u>	<u>១.៥៣៥.៤៧៨.២៩២</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	៩	១៨៨.៦៦៩.៧៧០	១៧៩.៩៤៤.៦២១
ប្រាក់កម្ចី	៧	៣០.៦៨១.២៥៦	២៤.១៣៧.១២៩
កិច្ចសន្យាបំណុល	១០	៥.៥៧៨.៨៦៨	៤.២៥៤.១៣៨
បំណុលពន្ធចរន្ត		៧.៥៥៣.២១៧	២០.៧២៨.៦៧២
		<u>២៣២.៤៨៣.១១១</u>	<u>២២៩.០៦៤.៥៦០</u>
បំណុលសរុប		<u>១.៧៨៥.៤៧៣.៨២៥</u>	<u>១.៧៦៤.៥៤២.៨៥២</u>
មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប		<u>៣.២២៧.៥១៧.៧៦៣</u>	<u>៣.១៥៩.០៦០.៣២៣</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មប្រមូលទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិត ផ្សេងៗសង្ខេប
សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ	
		៣១ មីនា ២០២៤ ^(១) ពាន់រៀល	៣១ មីនា ២០២៣ ^(២) ពាន់រៀល
ចំណូល៖			
ចំណូលពីការលក់	១២	៩៤.៦៦៣.២៥២	៧៣.៧៤២.៥៥៥
កម្រៃពីការសាងសង់		២.១៩៤.៨២៧	៦.៨២៥.២១៩
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		១.០៥០.៦៧០	-
ចំណូលផ្សេងៗ		៨.៩០២.៧៦៤	២.៤៤៣.៨៣៩
		<u>១០៦.៨១១.៥១៣</u>	<u>៨៣.០១១.៦១៣</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី		(១៤.៧៦៥.០៣១)	(១៥.១១៧.៩៥៤)
ចំណាយថ្លៃភ្លើង		(១២.៤០៩.០១៨)	(៨.៩៥៣.២២០)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(១៩.៨៤៦.៤៥៤)	(១៨.៤៥៧.០៩០)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៤.២៤៤.៩៩៧)	(៣.៣៨១.០៧៨)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមតេហ្ស៊ាន		(១.៣៩០.២០៧)	(១.១៥៧.០៨៣)
ចំណាយជួសជុល និងថែទាំ		(៣.៨២០.៦៣៩)	(២.២៩៣.៧៣៨)
ចំណាយសេវាសាងសង់		(១.៨២៦.៣៦២)	(៣.២០៤.៧៦៤)
ការប្រែក្រលំបំនៃការចេញថ្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		២៦០.៨៧៤	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.៥៥១.៦៦៩)	(២.៦៨៥.៤៨៥)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		-	(៨៩០.៧៥៧)
		<u>(៦១.៥៩៣.៥០៣)</u>	<u>(៥៦.១៤១.១៦៩)</u>
ចំណេញប្រតិបត្តិការ		៤៥.២១៨.០១០	២៦.៨៧០.៤៤៤
ចំណូលហិរញ្ញវត្ថុ	១៣	១៩.៤៤៤.៩៥៤	១៦.០៤៨.៦៨៩
ចំណាយហិរញ្ញវត្ថុ	១៣	(១.៨៤១.៦២៥)	(១.១៧៧.៤៨៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៦២.៨២១.៣៣៩	៤១.៧៤១.៦៥០
ចំណាយពន្ធលើប្រាក់ចំណេញ	១៤	(១០.៧២៨.៩១០)	(៣.៣៣១.២៦៥)
ចំណេញក្នុងការិយបរិច្ឆេទ		៥២.០៩២.៤២៩	៣៨.៤១០.៣៨៥
ចំណូលលម្អិតផ្សេងៗសរុបបន្ទាប់ពីគិតពន្ធច		-	-
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ		<u>៥២.០៩២.៤២៩</u>	<u>៣៨.៤១០.៣៨៥</u>
ចំណេញក្នុងមួយភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ភាគហ៊ុនិក៖			
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៥	៥៩៨,៩៥	៤៤១,៦៣
ក្នុងមួយភាគហ៊ុនចេញ (រៀល)	១៥	៥៩៨,៩៥	៤៤១,៦៣

កំណត់សម្គាល់៖
 (១) របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗសង្ខេបត្រូវបានរៀបចំឡើងដោយយោងទៅលើការបកប្រែរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មច្រើន ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
 (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេប
សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១
ចំណេញក្នុងការិយបរិច្ឆេទកំណាងឱ្យចំណូល លម្អិតសរុប		-	-	៥២.០៩២.៤២៩	៥២.០៩២.៤២៩
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦	-	១២២.០៤៣.៦២០ (១២២.០៤៣.៦២០)	-	-
ភាគលាភ	១១	-	-	(៤.៥៦៥.៩៦២)	(៤.៥៦៥.៩៦២)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៦២០ (១២៦.៦០៩.៥៨២)	(៤.៥៦៥.៩៦២)	
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ^(១)		៦២០.៧៥៩.១០៧	៧៦៩.១៩២.៤០២	៥២.០៩២.៤២៩	១.៤៤២.០៤៣.៩៣៨
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ចំណេញក្នុងការិយបរិច្ឆេទកំណាងឱ្យចំណូល លម្អិតសរុប		-	-	៣៨.៤១០.៣៨៥	៣៨.៤១០.៣៨៥
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦	-	១០៣.៨៨០.៧០៧ (១០៣.៨៨០.៧០៧)	-	-
ភាគលាភ	១១	-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១០៣.៨៨០.៧០៧ (១០៨.១៨៥.៨៦៥)	(៤.៣០៥.១៥៨)	
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ^(២)		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	៣៨.៤១០.៣៨៥	១.៣០៦.៣១៨.២៧៤

កំណត់សម្គាល់៖
(១) របាយការណ៍បម្រែបម្រួលមូលធនសង្ខេប ត្រូវបានរៀបចំឡើងដោយយោងទៅលើការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប
សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ	
		៣១ មីនា ២០២៤ ^(១) ពាន់រៀល	៣១ មីនា ២០២៣ ^(២) ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៦២.៨២១.៣៣៩	៤១.៧៤១.៦៥០
និយ័តកម្ម៖			
វិលសំទ្រព្យអរូបី		៤២១.៥៧៣	៤៥៣.១៦៥
វិលសំជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(៥០២.៤៧៨)	(៥០២.៤៧៦)
វិលសំទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	១៤.៣៤៣.៤៦០	១៤.៦៦៤.៧៨៩
ចំណូលហិរញ្ញវត្ថុ	១៣	(១.៨៦០.៤១៧)	(១.៦៦២.៨៣៨)
ចំណាយហិរញ្ញវត្ថុ	១៣	១.៨៤១.៦២៥	៩២៩.៦៧១
ការជម្រះចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២៨៤.៣០៧	៤៤៤.៦៦៦
ការប្រែប្រួលនៃការចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		(២៦០.៨៧៤)	-
ចំណេញសុទ្ធពីការបកប្រែរូបិយប័ណ្ណបរទេស		(១៧.៥៨៤.៥៣៧)	(១៤.១៣៨.០៣៩)
		<u>៥៩.៥០៣.៩៩៨</u>	<u>៤១.៩៣០.៥៨៨</u>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៥៩.៥០៣.៩៩៨	៤១.៩៣០.៥៨៨
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		២៨.០៥៨.៧៣៨	១៨.២៨៧.៧៨៦
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(២០.០៤៥.៥៥៩)	(១៤.៩២៤.០៧៨)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៩.៩៦៣.២៨៣	៣៤.៤៥២.៣១៤
កិច្ចសន្យាទ្រព្យសកម្ម		(១១.០៩៥.៣៣៨)	(៤៣៧.៣១៤)
កិច្ចសន្យាបំណុល		១.៣២៤.៧៣០	១.០២៣.១៨៨
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ		១.៦៧៦.៤២៩	២.០០៣.៦៧៥
		<u>៦៩.៣៨៦.២៨១</u>	<u>៨២.៣៣៦.១៥៩</u>
សាច់ប្រាក់បានមកពីប្រតិបត្តិការ		(២០.១១៥.៤១២)	(១៨.៣០៣.២៨៨)
ពន្ធលើប្រាក់ចំណូលបានបង់			
		<u>៤៩.២៧០.៨៦៩</u>	<u>៦៤.០៣២.៨៧១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប
សម្រាប់រយៈពេល ៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវកម្ម សម្រាប់រយៈពេល ៣ខែ	
		៣១ មីនា ២០២៤ ^(១) ពាន់រៀល	៣១ មីនា ២០២៣ ^(២) ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងវិក្ការ	៤	(៨៩.២៩៨.៥៩៥)	(១០១.០១២.០៨៦)
ការទិញទ្រព្យអរូបី		-	(១២៩.៣០២)
ការប្រាក់បានទទួល		១.៩៨៩.១១៥	៨៧៥.២៧៣
ប្រាក់បានមកពីការដកទុនពីការវិនិយោគរយៈពេលខ្លី		៥.២៩០.១៩០	៧១៣.៥០៨
		<u>(៨២.០១៩.២៩០)</u>	<u>(៩៩.៥៥២.៦០៧)</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		១២៩	-
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៤៤.៦៥៧.០៨៤	៣២.០៩៥.៦៩២
ការប្រាក់បានបង់		(១.៧៣៩.៩៣៣)	(១.៥៣៤.៣៧៦)
ការបង់សងប្រាក់កម្ចី		(១០.៩១៨.៨៧៣)	(៩.៥០៦.៥៩៥)
		<u>៣១.៩៩៨.៤០៧</u>	<u>២១.០៥៤.៧២១</u>
តំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៧៥០.០១៤)	(១៤.៤៦៥.០១៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		<u>១៥.៦៦០.២០០</u>	<u>៥៦.៧១៦.៤៣៩</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		<u><u>១៤.៩១០.១៨៦</u></u>	<u><u>៤២.២៥១.៤២៤</u></u>

កំណត់សម្គាល់៖

(១) របាយការណ៍លំហូរសាច់ប្រាក់សង្ខេប ត្រូវបានរៀបចំឡើងដោយយោងទៅលើការវិនិយោគសម្រាប់ការិយបរិច្ឆេទបញ្ចប់ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុង ប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសង្ខេប ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅ តាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លើកលែងតែការអនុវត្តនៃស្តង់ដារគណនេយ្យ និងវិសោធនកម្មដូចខាងក្រោម៖

	ថ្ងៃចូលជាធរមាន
<i>ការរៀបចំហិរញ្ញវត្ថុអ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់វិញ</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងដែលមានកិច្ចព្រមព្រៀងជាផ្លូវការ</i>	១ មករា ២០២៤

ការរៀបចំហិរញ្ញវត្ថុអ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាង)

វិសោធនកម្មទាំងនេះណែនាំការលាតត្រដាងថ្មីទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ដែល ជួយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនេះលើបំណុល លំហូរសាច់ប្រាក់ និងការប្រឈមទៅនឹងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់អង្គការ។

វិសោធនកម្មលើ ស.គ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់វិញ

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ ធ្វើការវាស់វែងជាបន្តបន្ទាប់នូវបំណុលភតិសន្យាដែលកើតចេញពីការជួលវិញតាមរបៀបដែលវាមិនទទួលបានស្គាល់ចំនួននៃប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ដែលវារក្សាទុក។ តម្រូវការថ្មីមិនរារាំងអ្នកលក់-ភតិកៈពីការទទួលបានស្គាល់ប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងការបញ្ចប់ការជួលមួយផ្នែក ឬពេញលេញនោះទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង

- ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖
- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទនៃរបាយការណ៍;
 - បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានរងផលប៉ះពាល់ដោយការរំពឹងទុក ថាតើអង្គការមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីធ្វើការពន្យារក្នុងការទូទាត់បំណុល;
 - ពន្យល់ថាសិទ្ធិកើតមានឡើង ប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍; និង
 - ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនូវសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងដែលមានកិច្ចព្រមព្រៀងជាផ្លូវការ

ការធ្វើវិសោធនកម្មកែប្រែតម្រូវការដែលបានណែនាំដោយ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលក្រុមហ៊ុនចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងទៀតថាជារយៈពេលខ្លី ឬរយៈពេលវែងក្នុងកាលៈទេសៈពិសេស៖ មានតែកិច្ចព្រមព្រៀងដែលក្រុមហ៊ុនតម្រូវឱ្យអនុវត្ត ឬមុនពេលកាលបរិច្ឆេទរាយការណ៍ប៉ះពាល់ដល់ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង។ លើសពីនេះ ក្រុមហ៊ុនមួយត្រូវបង្ហាញពីតំណែងនៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យដែលបំណុលមិនបច្ចុប្បន្នជាមួយកិច្ចព្រមព្រៀងអាចនឹងត្រូវសងវិញក្នុងរយៈពេលដប់ពីរខែ។

ខាងក្រោមនេះគឺជាវិសោធនកម្ម និងស្តង់ដារគណនេយ្យដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ	១ មករា ២០២៥
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការថែកថាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ភ កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានដំហែរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្ម មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គការមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជារូបិយប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺមិនអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គការណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត;
- បញ្ជាក់អំពីរបៀប ដែលអង្គការកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនមែនអាចផ្លាស់ប្តូរបាននៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែង អង្គការមួយប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងផ្ទុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន; និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន ពេលណារូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គការត្រូវបង្ហាញពីតំណែងដែលអាចឱ្យអ្នកប្រើប្រាស់ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយវត្ថុប៉ះពាល់ដល់យ៉ាងណាវិញនឹងមានផលប៉ះពាល់ ដំណើរការហិរញ្ញវត្ថុ ទីតាំងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.វ.ហ.អ.ក ១៨ នឹងត្រូវមកជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដារគណនេយ្យអន្តរជាតិ។

- ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.វ.ហ.អ.ក ១៨៖
- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយ នឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិ មិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បង របស់អង្គការ និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់;
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គការនៃតម្រូវការចាត់ ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ សរុបរងជាក់លាក់ តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជា ចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.វ.ហ.អ.ក ១៨;
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបែងចែក៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការ បំបែកព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ;
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយ- ការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងការចាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និង ភាគលាភ; និង
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គការជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិន មែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរងអនុលោម តាម ស.វ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ ចំណេញ ឬខាត។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិ សម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែល អង្គការលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹង អាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែល មិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែល មិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.១៥៣.៣៦០.១១៩	២.៨០៥.៤៦១.២៣០
ការទិញបន្ថែម	៨៦.៣៣២.៦៤៩	២៨១.៩៩៤.៨០០
ការផ្ទេរពីសន្និធិ	២.០៤៤.១២១	៧២.១៤៣.៤២៣
ការជម្រះចេញពីបញ្ជី	(២៨៤.៣០៧)	(៦.២៣៩.៣៣៤)
	៣.២៤១.៤៥២.៥៨២	៣.១៥៣.៣៦០.១១៩
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	៦៥៧.៩២៣.៨០៧	៦០២.៤១៩.៣១៧
រំលស់ក្នុងគ្រា/ឆ្នាំ	១៤.៣៤៣.៤៦០	៦០.១១៥.៣៦៩
ការជម្រះចេញពីបញ្ជី	-	(៤.៦១០.៨៧៩)
	៦៧២.២៦៧.២៦៧	៦៥៧.៩២៣.៨០៧
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	២.៥៦៩.១៨៥.៣១៥	២.៤៩៥.៤៣៦.៣១២

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ក បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
	៣១ មីនា ២០២៤ ពាន់រៀល	៣១ មីនា ២០២៣ ពាន់រៀល
ការទិញបន្ថែម	៨៦.៣៣២.៦៤៩	១០២.៦១៨.៨៥៦
តំហយគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	៥.៨០៤.២២៥	-
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(២.៨៣៨.២៧៩)	(១.៦០៦.៧៧០)
	៨៩.២៩៨.៥៩៥	១០១.០១២.០៨៦

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ៩ខែ ទៅ ១២ខែ ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៦,៧៥% (២០២៣៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ១២២ពាន់លានរៀល (២០២៣៖ ១២៧,៣ពាន់លានរៀល)។

៦. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥៥៧.៥១៨.៤១៧	៦៧៧.១៤៨.៧៦២
ផ្ទេរពីចំណេញរក្សា ទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៦៦២	១២២.០៧៣.៦២០
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>៥០.៣២១.៤៤៤</u>	<u>៥០.៣២១.៤៤៤</u>	<u>៦៦៦.៩០១.០៧៩</u>	<u>៧៦៩.១៩២.៤០២</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៤៣.២៦៨.០៧៥
ផ្ទេរពីចំណេញរក្សា ទុក	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>៤៣.៩៩០.៩៦៥</u>	<u>៤៣.៩៩០.៩៦៥</u>	<u>៥៥៧.៥១៨.៤១៧</u>	<u>៦៧៧.១៤៨.៧៦២</u>

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ១២២ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៩.៦៨៩.០៦៩	៣២.៩០៥.២២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៧.៥២៨.៨៩៥	២៨.១៨១.១៧៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៩.១២០.០៩៣
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៩.៦២៤.៣២១	១៤៦.៧៩០.៣៨៨
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៣.៧៤៦.៥០៨	៣៣៤.១២៤.៩០៤
AFD - ឥណទានលេខ ១២៤៤ ០១ M	៣៨២.៨៨៤.៨៨៤	៣៤៨.៦១០.៨៣៦
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩៥.៥៤០.៧៩៧	៣៩៦.៧៣២.៣៣៦
	១.៣០៩.០១៤.៤៧៤	១.២៩៦.៤៦៤.៩៥៦
ប្រាក់កម្ចីរយៈពេលខ្លី		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - JICA	១.២៤៣.១៩៦	១.៤០៦.២៣៧
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ADB	១.០៩៥.៥៣៧	២.៣៧៧.២៥១
AFD - ឥណទានលេខ ១១២១ ០១ F	១៧.៥២០.៥៧១	១៨.២៦០.៥១៤
AFD - ឥណទានលេខ ១១៧៤ ០១ P	៦.២៤៦.២៣៣	១.៣៤៩.៨៤៣
AFD - ឥណទានលេខ ១១៧៦ ០១ S	១.០១៧.៤៩៤	២៧៥.៧០២
AFD - ឥណទានលេខ ១២៤៤ ០១ M	១.២០៤.៩៥៥	៣៥៧.៤២៨
EIB	២.៣៥៣.២៧០	១១០.១៥៤
	៣០.៦៨១.២៥៦	២៤.១៣៧.១២៩
	១.៣៣៩.៦៩៥.៧៣០	១.៣២០.៦០២.០៨៥
កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖		
	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
រយៈពេលខ្លី		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	៣០.៦៨១.២៥៥	២៤.១៣៧.១២៩
រយៈពេលវែង		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	២២.៣១៣.០២១	៣១.៧៧៩.៥៨១
-ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	២២៨.០២៣.៨៣៧	២២២.៨១៥.១៤៦
-ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	១.០៥៨.៦៧៧.៦១៧	១.០៤១.៨៧០.២២៩
	១.៣០៩.០១៤.៤៧៥	១.២៩៦.៤៦៤.៩៥៦
	១.៣៣៩.៦៩៥.៧៣០	១.៣២០.៦០២.០៨៥

៨. ជំនួយពន្យារឆ្នាំរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
រំលស់	-	(៤៦៣.២៥១)	(៣៣.១២៧)	(៦.១០០)	(៥០២.៤៧៨)
សមតុល្យនាថ្ងៃទី៣១					
ខែមីនា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.០៣៣.០៧០	៣.៨០៥.៣០៦	១.៣៨៥.៦៩៣	៧៣.៦៦០.២៦៨
(មិនបានធ្វើសវនកម្ម)					
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១០.១៩១.៥២៧	៣.៩៧២.៥០២	៦៣៨.២៤៩	៦៩.២៣៨.៤៧៧
ការបន្ថែម	-	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦.៩៩៤.១៧៧
រំលស់	-	(១.៨៥៣.០០៦)	(១៣៤.០៦៩)	(២២.៨៣៣)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៨៤.៥៨០.១៦១	៨២.៩០៣.៧៣២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	៧៦.៨៩៨.២២៦	៨៤.៧៩១.២៧៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៣.៣៨៩.៦៦៤	១១.៥០៥.១៩១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៧៣.៦៨៥.៥៤៧	៦៥.៤៩២.៣៣០
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៤.៥១១.៥៧៩	៤.៥១០.២៨៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣០៩	៦៧.៣៥៦
ភាគលាភដែលត្រូវបង់	៤.៥៦៦.០៩១	-
ពន្ធត្រូវបង់ផ្សេងៗ	១.១១២.២៦៣	៩៧២.៨៤៨
គណនីត្រូវបង់ផ្សេងៗ	២៤.៤៣៩.០៩១	១២.៦០៥.៣៣៤
	<u>១១១.៧៧១.៥៤៤</u>	<u>៩៥.១៥៣.៣៤៥</u>
	<u>១៨៨.៦៦៩.៧៧០</u>	<u>១៧៩.៩៤៤.៦២១</u>
	<u>២៧៣.២៤៩.៩៣១</u>	<u>២៦២.៨៤៨.៣៥៣</u>

១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៧១៤.៤៧២	៦.៥៥១.២០១
ចំណូលបង្កពីការលក់ទឹកស្អាត	១៦១.៨៨២.១២១	១៤៨.៩៥០.០៥៤
	<u>១៦៦.៥៩៦.៥៩៣</u>	<u>១៥៥.៥០១.២៥៥</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៥.៥៧៣.៥៩០)	(៤.២៤៨.៨៦០)
	<u>(៥.៥៧៨.៨៦៨)</u>	<u>(៤.២៥៤.១៣៨)</u>

១១. ភាគលាភត្រូវបង់

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតម្លៃ ៥២,៥រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ៤,៥ពាន់លានរៀលជូនភាគហ៊ុននិក។

១២. បំណុលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ	
	៣១ មីនា ២០២៤ ពាន់រៀល	៣១ មីនា ២០២៣ ពាន់រៀល
ការលក់ទឹកស្អាត៖		
- អ្នកប្រើប្រាស់តាមផ្ទះ	៣៥.១៩៥.៧៧៧	២៦.៥២៣.៧៧៩
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤៥.៣៨៦.៣២៣	៣៥.៦៤៦.៧៩៨
- ស្ថាប័នរដ្ឋបាលសាធារណៈ	៦.៥៤១.៦៣៧	៥.៥០៣.៩៦៧
- អាជ្ញាធររដ្ឋស្វយ័តនានា	២៦៥.៥០៣	១៨១.៦១៥
- អ្នកចែកចាយ	៣.០០៤.៤១៨	២.៣៤៧.៣៩១
បង្កក់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹកស្អាត	២២.២២៤	១៧.១៧៥
- ដក៖ ការលុបចោលវិក្កយបត្រ	(៧៥.៥៩៦)	(៥៤៤.៩៨៩)
	<u>៩០.៣៤០.២៨៦</u>	<u>៦៩.៦៧៥.៧៣៦</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	៣.០០៦.៩១៥	២.៧៥០.៩៨១
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.២៧១.៥១៤	១.២៦៣.៦១៥
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៤៤.៥៣៧	៥២.២២៣
	<u>៩៤.៦៦៣.២៥២</u>	<u>៧៣.៧៤២.៥៥៥</u>

១៣. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ	
	៣១ មីនា ២០២៤	៣១ មីនា ២០២៣
	ពាន់រៀល	ពាន់រៀល
ចំណូលហិរញ្ញវត្ថុ:		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	១.៨៦០.៤១៧	១.៦៦២.៨៣៨
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	១៧.៥៨៤.៥៣៧	១៤.៣៨៥.៨៥១
	<u>១៩.៤៤៤.៩៥៤</u>	<u>១៦.០៤៨.៦៨៩</u>
ចំណាយហិរញ្ញវត្ថុ:		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៤.៦៧៩.៩០៤)	(២.៥៣៦.៤៤១)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	-	(២៤៧.៨១២)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់	២.៨៣៨.២៧៩	១.៦០៦.៧៧០
	<u>(១.៨៤១.៦២៥)</u>	<u>(១.១៧៧.៤៨៣)</u>
	<u>១៧.៦០៣.៣២៩</u>	<u>១៤.៨៧១.២០៦</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារក្នុងស្រុកក្នុងស្នាំ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA ។

១៤. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៣: ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៣: ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាកំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ក មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នោះ រ.ទ.ស.ក មិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ក ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៥. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ក ចែកនឹងចំនួនភាគហ៊ុនធម្មតាដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ	
	៣១ មីនា ២០២៤	៣១ មីនា ២០២៣
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (ពាន់រៀល)	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥
ចំនួនភាគហ៊ុនធម្មតា	<u>៨៦.៩៧៣.១៦២</u>	<u>៨៦.៩៧៣.១៦២</u>
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (រៀល)	<u>៥៩៨,៩៥</u>	<u>៤៤១,៦៣</u>

១៥. ចំណេញក្នុងមួយភាគហ៊ុន (ត)

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

១៦. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ	
	៣១ មីនា ២០២៤	៣១ មីនា ២០២៣
	ពាន់រៀល	ពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៤.៦៧៩.៩០៤	២.៥៣៦.៤៤១

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ	
	៣១ មីនា ២០២៤	៣១ មីនា ២០២៣
	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៦១៦.៩១៤	២.៣៩៨.២៩៩

១៧. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

១៧. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក) ហានិភ័យឥណទាន (ត)

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពីអតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ១ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ ទីផ្សារ។ ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នអោយបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៨. ចំណាយដាច់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៤ ពាន់រៀល	ធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៣.១២០.៩១១	២៧.៧៩៩.០៧៥
សេវាផ្តល់ការប្រឹក្សាយោបល់	៩.០៦០.៣០៩	៩.៩៤៩.២៤៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	២៤.៧៤៩.០១៤	២១.៨៧០.៨៤៨
	៥៦.៩៣០.២៣៤	៥៩.៦១៩.១៧០

១៩. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជាញឹកញយតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាតម្រូវការនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការផាកពិន័យធ្ងន់ធ្ងរ ការផាកពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

២០. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងរយៈពេលបច្ចុប្បន្នបទបង្ហាញ។

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំណុលរយៈពេលវែង កម្ចី	១.២៩៦.៤៦៤.៩៥៦	១.២៩៦.៩២៤.៦៨៤
ចំណុលរយៈពេលខ្លី កម្ចី	២៤.១៣៧.១២៩	២៣.៦៧៧.៤០១

២១. ការធ្វើនិយ័តកម្មឆ្នាំមុន

ការប្រៀបធៀបនេះត្រូវបានកំណត់ឡើងវិញ ដោយសារតែការចាត់ថ្នាក់ឡើងវិញនៃផ្នែករបាយការណ៍ហិរញ្ញវត្ថុមួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈនៃប្រតិបត្តិការ។ ផលប៉ះពាល់មានដូចខាងក្រោម៖

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសកម្មរយៈពេលវែង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២.៤៩៥.៤៣៦.៣១២	២.៤៩៤.៩៧៩.២៩០
ទ្រព្យសកម្មរយៈពេលខ្លី សមតុល្យសាច់ប្រាក់ និងធនាគារ	១៥.៦៦០.២០០	១៦.១១៧.២២២



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ត)



: + ៨៥៥(២៣) ៦៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា